



អ្នកថែទាំបង/ប្អូនស្រីរបស់ខ្ញុំ



LONG BEACH
GRIP
Gang Reduction, Intervention & Prevention
PROJECT

ទីក្រុង
ឡងប៊ិច

គោលដៅចម្បង

ការទប់ស្កាត់

និងការកាត់បន្ថយភាពរងគ្រោះក្នុងចំណោមយុវវ័យ

និងមនុស្សពេញវ័យ ដែលជាស្ត្រីស្ថិតក្នុងគ្រោះថ្នាក់។

ទីក្រុងឡងប៊ិច ទទួលបានជំនួយឥតសំណងសម្រាប់កម្មវិធីការកាត់បន្ថយ ការអន្តរាគមន៍ និងការទប់ស្កាត់ក្រុមក្មេងទំនើងក្នុងរដ្ឋកាលីហ្វ័រញ៉ា (CalGRIP) ក្នុងចំនួនទឹកប្រាក់ **1.5 លានដុល្លារ** សម្រាប់រយៈពេល 3 ឆ្នាំ។ ជំនួយឥតសំណងនេះ ប្រើសម្រាប់ អ្នកថែទាំបង/ប្អូនស្រីរបស់ខ្ញុំ ដែលគាំទ្រកិច្ចប្រឹងប្រែងប្រឆាំងក្រុមក្មេងទំនើង ការទប់ស្កាត់ និងការកាត់បន្ថយភាពរងគ្រោះក្នុងចំណោមយុវវ័យ និងមនុស្សពេញវ័យ ដែលជាស្ត្រីស្ថិតក្នុងគ្រោះថ្នាក់ តាមរយៈ ការយល់ដឹង ការចូលរៀន និងសេវាគាំទ្រនានា។ នេះគឺជាឆ្នាំទី 7 ជាប់គ្នា ដែលទីក្រុងឡងប៊ិច ទទួលបានជំនួយឥតសំណង CalGRIP នេះ។ ចាប់តាំងពីឆ្នាំ 2008 យុវវ័យ និងសមាជិកគ្រួសារ លើសពី **2,200** នាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី និងសេវាកម្មរបស់ CalGRIP។



អ្នកថែទាំបង/ប្អូនស្រីរបស់ខ្ញុំ កម្មវិធី CalGRIP នៃទីក្រុងឡងប៊ិច ដែលហៅថា អ្នកថែទាំបង/ប្អូនស្រីរបស់ខ្ញុំ គឺជាកម្មវិធីយេនឌ័រ ដែលមានវិធីសាស្ត្រសម្រាប់ការប៉ះទង្គិចផ្លូវចិត្ត ដើម្បីរារាំងអាជីវកម្មជួញដូរមនុស្សរបស់ឧក្រិដ្ឋជន ដែលជាក្មេងទំនើង ឬបក្សពួកក្រុមក្មេងទំនើង។

ឆ្នាំ 2015...

- ខ្សែទូរស័ព្ទបន្ទាន់ របស់មជ្ឈមណ្ឌលធនធានជួញដូរមនុស្សថ្នាក់ជាតិ បានទទួលសេចក្តីរាយការណ៍អំពីការជួញដូរមនុស្សរហូតដល់ចំនួន **3,598** ករណីនៅទូទាំងប្រទេស។
- មជ្ឈមណ្ឌលជាតិសម្រាប់ការបាក់ខ្លួន និងការកេងប្រវ័ញ្ចកុមារ បានវាយតម្លៃថា កុមារដែលរត់ចេញពីផ្ទះ **1** នាក់ ក្នុងចំណោម **6** នាក់ ដែលរងការគំរាមកំហែង អាចក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សរហូតដល់ចំនួន **4.5 លាននាក់** នៅទូទាំងពិភពលោក។
- រដ្ឋកាលីហ្វ័រញ៉ា មានតំបន់ជួញដូរមនុស្សរហូតដល់ចំនួន **3** ក្នុងចំណោមតំបន់ជួញដូរមនុស្សរហូតដល់ចំនួន **13** នៅក្នុងប្រទេស ដែលស្ថិតក្រោមការតាមដានរបស់ការិយាល័យសហព័ន្ធស៊ើបការណ៍សម្ងាត់ (FBI) ក្នុងនោះរួមមាន៖ ក្រុងឡង អែនជីឡេស ក្រុងសេនហ្វ្រានស៊ីស្កូ និងក្រុងសានដៃឡូ។
- ក្រសួងនគរបាលនៃទីក្រុងឡងប៊ិច (LBPD) មានរបាយការណ៍ស្តីពីការជួញដូរមនុស្សចំនួន **20** ករណី អនីតិជន **21** នាក់ ដែលបានសះស្បើយ និង សមាជិកក្រុមក្មេងទំនើង **17** នាក់ ដែលត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋជួញដូរមនុស្ស។

ក្របខ័ណ្ឌ

វិធីសាស្ត្រកសិកម្ម ដែលស្របតាមការទប់ស្កាត់នៅទូទាំងក្រុង
ការទប់ស្កាត់ដ៏យកចិត្តទុកដាក់ អន្តរាគមន៍ និងការបង្ក្រាប។

អ្នកថែទាំបង/ប្អូនស្រីរបស់ខ្ញុំ

ប្រើប្រាស់យុទ្ធសាស្ត្រប្រឆាំងក្រុមក្មេងទំនើងដែលត្រូវបានគាំទ្រដោយក្រសួងយុត្តិធម៌ (DOJ)
របស់អាមេរិក ដោយផ្អែកលើកសិកម្ម រួមមានវិធីសាស្ត្រ 4 យ៉ាង៖

ការទប់ស្កាត់នៅទូទាំងក្រុង ការទប់ស្កាត់ដ៏យកចិត្តទុកដាក់ ការអន្តរាគមន៍
និងការបង្ក្រាប។

ការទប់ស្កាត់នៅទូទាំងក្រុង

បង្កើនការយល់ដឹងរបស់សហគមន៍អំពីយុទ្ធសាស្ត្រជួញដូរមនុស្ស
និងការជ្រើសរើសក្មេងទំនើង តាមរយៈយុទ្ធនាការលើកម្ពស់ការយល់ដឹងនៅទូទាំងក្រុង
ការបណ្តុះបណ្តាល និងសិក្ខាសាលា។

ការទប់ស្កាត់ដ៏យកចិត្តទុកដាក់

យុវតីនៅ
អនុវិទ្យាល័យ និងវិទ្យាល័យ ដែលបានជ្រើសរើស
នឹងត្រូវបានរារាំងមិនឱ្យពាក់ព័ន្ធនឹងក្រុមក្មេងទំនើង ឬ
ភាពរងគ្រោះ

តាមរយៈការចូលរួមក្នុងការអប់រំស្តីពីស្ត្រីជាអ្នកដឹកនាំក្នុង
សង្កាត់សាលារៀនរួមនៃទីក្រុងឡុងប៊ិច។

ការអន្តរាគមន៍

ស្ត្រីអាយុ ១៨ ឆ្នាំឡើង
ដែលរងគ្រោះដោយសារក្រុមក្មេងទំនើង
នឹងត្រូវបានរារាំងមិនឱ្យមានការជួញដូរ
និងត្រូវបញ្ជូនទៅកម្មវិធីកែប្រែរបស់គុណការ
នៃព្រះរាជាណាចក្រ។

ជនរងគ្រោះនឹងអាចជៀសផុតពីការកាត់ទោស

និងអាចទទួលបានសេវាគាំទ្រដ៏ទូលំទូលាយ
រួមមាន ការផ្តល់លំនៅឋានសង្គ្រោះបន្ទាន់
ការព្យាបាលសុខភាពផ្លូវចិត្ត ការណែនាំ
ការបណ្តុះបណ្តាលការងារ
និងការស្វែងរកការងារ
ដោយផ្តល់ដោយអ្នកផ្តល់
សេវាដែលត្រូវបានជ្រើសរើស។

ការបង្ក្រាប

បក្សពួកក្រុមក្មេងទំនើងដែលពាក់ព័
ន្ធនឹងការជួញដូរមនុស្ស
នឹងត្រូវជាប់ទោស
និងកាត់ទោសតាមរយៈការបង្ក្រាបរប
ស់ LBPD
និងកិច្ចប្រឹងប្រែងស៊ើបអង្កេត។



សម្រាប់ព័ត៌មានបន្ថែមស្តីពីសុវត្ថិភាពទីក្រុងឡងប៊ិច
សូមចូលទៅកាន់គេហទំព័រ www.lbvpp.com.

ទីក្រុង
ឡងប៊ិច

សេវាអភិវឌ្ឍន៍ទីក្រុងឡងប៊ិច

333 W. Ocean Blvd., 3rd Floor
Long Beach, CA 90802

សូមចូលទៅកាន់គេហទំព័រយើងខ្ញុំ www.lbds.info



facebook.com/LongBeachDevelopmentServices



[@LongBeachDS](https://twitter.com/LongBeachDS)

ព័ត៌មាននេះ អាចរកបានក្នុងទម្រង់ផ្សេងៗ ដោយស្នើសុំទៅកាន់ទូរសព្ទលេខ (562) 570-3807។

សម្រាប់កំណែអេឡិចត្រូនិចនៃខិត្តប័ណ្ណនេះ សូមចូលទៅកាន់គេហទំព័រ www.lbds.info.